

ថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២៣

ជូនចំពោះ មាតាបិតា និងក្រុមគ្រួសារ របស់ក្រសួងអប់រំនៃទីក្រុងហ្សឺណែវដែលហ្ស៊ី៖

ការបញ្ចប់ការសិក្សាពីវិទ្យាល័យ ត្រៀមខ្លួនសម្រាប់ជោគជ័យនៅមហាវិទ្យាល័យ អាជីព និងជីវិត គឺជាដំណាក់កាលដ៏សំខាន់សម្រាប់កូនរបស់លោកអ្នក។ មិនថាកូនរបស់លោកអ្នកមានអាយុប៉ុន្មាននោះទេ ហើយក៏មិនដែលលឿនពេកក្នុងការចាប់ផ្តើមការគាំទ្រផ្លូវទៅកាន់ជោគជ័យនៃការបញ្ចប់ការសិក្សារបស់ពួកគេ។

ព័ត៌មានអំពីការបញ្ចប់ការសិក្សារបស់ក្រសួងអប់រំនៃទីក្រុងហ្សឺណែវដែលហ្ស៊ី រួមទាំងតម្រូវការទូទៅ និងព័ត៌មានលម្អិតអំពីផ្លូវទៅកាន់ការបញ្ចប់ការសិក្សា អាចរកឃើញនៅលើគេហទំព័រនៃការបញ្ចប់ការសិក្សា - [www.philasd.org/gradreq](http://www.philasd.org/gradreq)។ លោកអ្នកត្រូវបានជំរុញឱ្យចូលមើលគេហទំព័រនោះឱ្យបានឆាប់ និងញឹកញាប់ ក្នុងអំឡុងពេលនៃការសិក្សារបស់កូនលោកអ្នក ព្រោះវាមានព័ត៌មានលម្អិតសំខាន់ៗដែលត្រូវការដើម្បីទទួលបានសញ្ញាបត្រនោះ។ លិខិតនេះមានគោលបំណងផ្តល់ឱ្យលោកអ្នកនូវព័ត៌មានទូទៅដែលលោកអ្នកត្រូវការដើម្បីចាប់ផ្តើម។

**តើតម្រូវការសម្រាប់ការបញ្ចប់ការសិក្សាពីវិទ្យាល័យរបស់ក្រសួងអប់រំនៃទីក្រុងហ្សឺណែវដែលហ្ស៊ីមានអ្វីខ្លះ?**

ដើម្បីមានសិទ្ធិបញ្ចប់ការសិក្សា សិស្សត្រូវបំពេញតាមតម្រូវការទាំងបីនេះ៖

- 1) រៀនបាន 23.5 ក្រេឌីត ក្នុងមុខវិជ្ជាសំខាន់ៗ។ ស្វែងរកព័ត៌មានលម្អិតអំពីមុខវិជ្ជាសំខាន់ៗ [នៅទីនេះ](#)។
- 2) បញ្ចប់ គម្រោងសិក្សាទ្រឹស្តី និងការងារដែលទទួលបានបទពិសោធន៍ (service learning project) - គម្រោងរយៈពេលខ្លី ក្រោមការណែនាំរបស់អ្នកអប់រំរបស់ក្រសួងអប់រំ ដែលដោះស្រាយតម្រូវការពិតរបស់សហគមន៍ ឬសាលា។ ស្វែងយល់បន្ថែមអំពី គម្រោងសិក្សាទ្រឹស្តី និងការងារដែលទទួលបានបទពិសោធន៍ [នៅទីនេះ](#)។
- 3) បំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ផ្លូវមួយក្នុងចំណោមផ្លូវទៅកាន់ការបញ្ចប់ការសិក្សាប្រាំ ដែលគូសបញ្ជាក់ដោយ ក្រសួងអប់រំរដ្ឋ ជិនស៊ីលវេនញ៉ា។ ស្វែងរកព័ត៌មានលម្អិតអំពីផ្លូវទាំងអស់ [នៅទីនេះ](#)។
  - ផ្លូវទី ១៖ ប្រឡង យីស្តុន បានពិន្ទុស្ទាត់ជំនាញ / Pathway 1: Keystone Proficiency
  - ផ្លូវទី ២៖ ប្រឡង យីស្តុន បានពិន្ទុយ៉ាងហោចណាស់ស្ទាត់ជំនាញ / Pathway 2: Keystone Composite
  - ផ្លូវទី ៣៖ សិស្សដែលរៀនបានពីក្រេឌីតឡើងទៅ ក្នុងកម្មវិធីសិក្សាមួយ / Pathway 3: Career & Technical Education Concentrator
  - ផ្លូវទី ៤៖ ការវាយតម្លៃតាមវិធីផ្សេង / Pathway 4: Alternative Assessment
  - ផ្លូវទី ៥៖ ផ្លូវដែលផ្អែកលើភស្តុតាង / Pathway 5: Evidence-Based Pathways

**ប្រសិនបើកូនរបស់លោកអ្នកនៅក្នុង កម្មវិធីចុះឈ្មោះរៀនសម្រាប់រៀនយកពិន្ទុបានពីរកន្លែង (Dual Enrollment Program) ពួកគេក៏ត្រូវតែបញ្ចប់វគ្គសិក្សាក្នុងកម្មវិធីចុះឈ្មោះរៀនសម្រាប់រៀនយកពិន្ទុបានពីរកន្លែងទាំងអស់ ជាមួយនឹងពិន្ទុ C ឬខ្ពស់ជាងនេះ។**

ប្រសិនបើកូនរបស់លោកអ្នកនៅក្នុង កម្មវិធីអប់រំផ្នែកអាជីព និងបច្ចេកទេស (Career & Technical Education Program) ពួកគេក៏ត្រូវតែទទួលបាន ៨ ឬ ៩ ក្រេឌីត នៅក្នុងកម្មវិធីសិក្សារបស់ពួកគេ។

**តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីគាំទ្រដល់ជោគជ័យនៃការបញ្ចប់ការសិក្សារបស់កូនខ្ញុំ?**

1. ដឹង និងយល់ពី **តម្រូវការនៃការបញ្ចប់ការសិក្សា**។ ប្រើតម្រូវការដើម្បីបង្កើត **ផែនការបញ្ចប់ការសិក្សា** ក្នុងភាពជាដៃគូជាមួយកូនរបស់លោកអ្នក។
2. គាំទ្រការចូលរៀនឱ្យបានទៀងទាត់របស់កូនលោកអ្នកនៅសាលា។ សិស្សដែលចូលរៀនទៀងទាត់អាចអានបានតាមកម្រិតថ្នាក់ និងបញ្ចប់ការសិក្សាទាន់ពេល។
3. ចុះឈ្មោះសម្រាប់ **ទំព័រវិបសៃសម្រាប់មាតាបិតា (Parent Portal)** ហើយមើលគណនីរបស់លោកអ្នកឱ្យបានញឹកញាប់។ ទំព័រវិបសៃសម្រាប់មាតាបិតា គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីតាមដាន ការរីកចម្រើន ពិន្ទុ វត្តមានអវត្តមាន និងអ្វីៗជាច្រើនទៀត របស់កូនលោកអ្នក។ ហើយក៏ជាមធ្យោបាយដ៏ល្អបំផុតក្នុងការទទួលបានព័ត៌មានថ្មីៗពីក្រសួងអប់រំផងដែរ។ បើមិនទាន់មានគណនី ទំព័រវិបសៃសម្រាប់មាតាបិតា នៅឡើយ? **សូមចុះឈ្មោះនៅទីនេះ**។
4. **សូមចូលរួមក្នុងអង្គប្រជុំចែករាយការណ៍ពិន្ទុ**។ ឆក់យកអត្ថប្រយោជន៍ពីអង្គប្រជុំ និងឱកាសផ្សេងៗទៀតដើម្បីចូលរួមជាមួយគ្រូរបស់កូនលោកអ្នក និងពិភាក្សាឱ្យកាន់តែជ្រៅជ្រះអំពីការរីកចម្រើនរបស់កូនលោកអ្នក។ អង្គប្រជុំបន្ទាប់គឺនៅថ្ងៃទី ១ ដល់ ទី ៣ ខែ កុម្ភៈ ឆ្នាំ ២០២៣។ សូមសាកសួរសាលារបស់កូនលោកអ្នកសម្រាប់ព័ត៌មានលម្អិតបន្ថែម។
5. **ស្វែងរកឱកាសសិក្សា និងពង្រឹងសមត្ថភាព** ដែលមាននៅ ឬតាមសាលារបស់កូនលោកអ្នក ឬទូទាំងក្រសួងអប់រំ។ បន្ទាប់មក ពិភាក្សាជាមួយកូនរបស់លោកអ្នកអំពីឱកាសដើម្បីបង្កើនការរៀនសូត្ររបស់ពួកគេ និងស្វែងរកសកម្មភាពដែលស្របតាមផ្នែកដែលពួកគេចាប់អារម្មណ៍ និងតម្រូវការ រួមមាន៖ ជម្រើសរៀនបន្ថែម កម្មវិធីរៀនបង្កប់ពិន្ទុ កម្មវិធីសិក្សាបន្ថែម កម្មវិធីក្នុងរដូវក្តៅ និងប្រភពជំនួយផ្សេងៗទៀត។ សូមចាំថា ត្រូវពិចារណាអំពីប្រភពជំនួយផ្សេងៗ និងឱកាសសម្រាប់ សិស្សដែលត្រូវរៀនភាសាអង់គ្លេស (English Language Learners) និងសិស្សដែលមាន គម្រោងការសិក្សាសម្រាប់សិស្សម្នាក់ៗ (Individualized Education Plans)។
6. **សួរសំណួររបស់លោកអ្នក!** ប្រសិនបើលោកអ្នកមានសំណួរអំពីការរីកចម្រើនរបស់កូនលោកអ្នក សូមទាក់ទងទៅការិយាល័យសាលាដោយផ្ទាល់ ហើយស្នើសុំការប្រជុំ។

**សូមចាំថា យើងជាដៃគូរបស់លោកអ្នកដើម្បីជោគជ័យរបស់កូនលោកអ្នក!** ប្រសិនបើលោកអ្នកមានសំណួរទូទៅ សូមទាក់ទង ក្រុមផ្លូវទៅកាន់ការបញ្ចប់ការសិក្សា តាមរយៈ [gradreq@philasd.org](mailto:gradreq@philasd.org) ឬ **215-400-6108**។ ព័ត៌មានបន្ថែម ប្រភពជំនួយ និងឱកាសចូលរួម មាននៅលើគេហទំព័រនៃការបញ្ចប់ការសិក្សារបស់ក្រសួងអប់រំ – [www.philasd.org/gradreq](http://www.philasd.org/gradreq) ។

សូមអរគុណចំពោះភាពជាដៃគូរបស់លោកអ្នក!

ក្រសួងអប់រំនៃទីក្រុងហ្សឺណែវដែលហ្ស៊ី  
ផ្នែកសេវាកម្មសិក្សា